



# ក្រុមការសន្និដ្ឋានធម៌ជាមួយប្រជាធិបតេយ្យ

## Cambodia Public Debt Statistical Bulletin



លេខ ២១ - Vol. 21



ទីន៍យកពីម៉ោងចុះឆ្នាំ២០២៣ - Data as of Year-end 2023  
រាជធានីភ្នំពេញ, ខែកុម្ភ: ឆ្នាំ២០២៤ / Phnom Penh, February 2024

សាខាប្រចាំឆ្នាំ

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានរាយកម្មដោយប្រជាធិបតេយ្យ ស្ថិតក្នុងភាពអាជគ្រប់គ្រងបាន ពេលវិក នៅតែមាន «បីរាជាព» និង «ហានិកកំយកម្រិតខាងក្រោម» ដែល បើទៅប៉ីជាសេដ្ឋកិច្ចកម្ពុជា ទទួលដៃនូវផែនប៉ះពាល់ពីការរកកាលដាលនៃបុត្តិដំដើរកុវិធ-១៩ និងពីកត្តាគារដែលក្រោមក្នុងក្រសួងក្រសួងកម្មដោយប្រជាធិបតេយ្យដែលមានបំណុលសាធារណៈនេះ គឺអាស៊យដោយកម្ពុជាមានប្រព័ន្ធឌីជីថលបំណុលសាធារណៈម្ខាយដីដែលមានជាអាច់ ១ ) ក្រុមប្រឈមតិច ២ ) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនឹងកិច្ចក្រសួងប្រតិបត្តិការ គ្រប់ដូចជាយោបាយ, ៣ ) សមត្ថភាពស្ថាប័ន និងជនជានមនុស្សគ្រប់គ្រាន់, និង ៤ ) ប្រព័ន្ធដំណឹងការ និងក្រសួងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិកកំយកបំណុល។

ជាក់ស្នើដែលបានអនុវត្តប្រកបដោយភាពមួីដែលមាត់ និងប្រយ័ត្នប្រឈរដឹងខ្លួនទៅ វិធានការដោយឱ្យខ្លួនស្រួលនាំ ដែលបានជាក់ចេញក្នុងយុទ្ធសាស្ត្រពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៤ - ២០២៣ ដែលបានគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការិយាណកសាធារណៈ រម្មាន៖

- ១) ខ្លួនធនាគារក្នុងទំហំសម្របដែលស្ថានភាពបិក និងសេដ្ឋកិច្ចអាប់ត្រាំព្រៃន;
  - ២) ខ្លួនធនាគារដែលមានកម្រិតសម្រាងន បូលក្នុខណ្ឌអនុគ្រោះខ្លស់;
  - ៣) ខ្លួនធនាគារដែលសេដ្ឋកិច្ច និងវិស័យបង្កើនជលិតភាពសេដ្ឋកិច្ច ប្រធិតភាពដលិតកម្ម;
  - ៤) ប្រើប្រាស់តិះតាន ប្រកបដោយតម្លៃភាព, តិះតានយុរិកាត, ប្រសិទ្ធភាព, និងសំគីសិទ្ធភាព ខ្លស់បំផុត; និង
  - ៥) ប្រើប្រាស់តិះតានសម្រាប់បិត្យប្រាងគម្រោងនិរិយោគលើហេតុវរចនាសម្ព័ន្ធសាធារណៈ: ដែលត្រូវមានស្ថិតិ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការនិរិយោគសាធារណៈ: ព្រមទាំងធ្វើយកបទទៅនឹងតម្លៃការនៃការអេកិវ្យដាតីនៅក្នុងដំណាក់កាលថ្មី ពិសេស ធនាគារន និងភាពសេដ្ឋកិច្ច, សង្គម, បន្ទីរាន, និងភាពដល់ទៅនឹងការរំប្បុលអាកាសជាតុ។

បុ តាមរយៈ QR Code នៅលើគម្របស៊វវក្សព្រឹត្តិភាពនេះ។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំព្រឹមខែនេះ ត្រូវបានរៀបចំឡើង ដាក់ការសារ គីកសារ និងការសារអង់គ្លេស ដោយអនុលោមតាមបរិការណ៍ដាក់ស្ថិតិបំណុលបែស់កម្ពុជា និងខេត្តមានវត្ថុដាក់អនុដោតិ ដែលមានវិសាលភាពគ្របដណ្តូប់តែលើទីន្ទន់យស្សីបំណុលបែស់ផ្ទុប់ណ្ហាង មួយខែនេះ ១) បំណុលសាធារណៈក្រោមប្រធៃែស, ២) បំណុលសាធារណៈក្នុងប្រធៃែស, និង ៣) ការផ្តល់តំណាងបែស់ផ្ទុ ហើយ មិនមានវិសាលភាពគ្របដណ្តូប់រហូតដែលរបស់កិស់យល់ការនេះ។ ព្រឹត្តិបត្រនេះ ត្រូវបានចេញការ ២ ផ្ទុក គីក ផ្ទុកទី១ សេចក្តី សង្គប និងផ្ទុកទី២ ព័ត៌មាន/ទីន្ទន់យលម្ចិត ហើយបែងចែកទីន្ទន់យដ្ឋាន ៥ ក្រុម គីក ១) សន្តិជិបំណុល, ២) ការចុះកិច្ចព្យេមរៀបចំតំណាង, ៣) ការប្រាប់ដ្ឋាន ៤) ការដែកសារច្បាស់ប្រាប់ដ្ឋាន, និង ៥) សេវាបំណុល (ការទូទាត់ផ្តល់តំណាងយក និងការប្រមូលពីតំណាងយិក ក្រោមក្របខណ្ឌនៃការផ្តល់តំណាងបែស់ផ្ទុ ព្យេមទាំងចាំបំណាត់ប្រកេទទៅតាម តំណាងយក/តំណាងយិក, ប្រើយប់ណ្ហា, និងកិស់យ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្កែមយ៉ាងមុតមាំបា ស្ថាប័នស្រាប់ធ្វើ អ្នកវិភាគជករដ្ឋ ក៏ដូចជាត្រាង់  
ពាក់ពីនឹងទៅឡើត និងយកព័ត៌មាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិប្រគល់ ទៅប្រើប្រាស់ ប្រើការ ប្រកបដោយ  
វិធានដី: និងមានក្រមសិលជម្លឺស់ ដៃសរុងការបកស្រាយខ្ពស់ពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណៈដែន  
មានការកែនក្រឡើងអំពីស្ថានភាពបំណុលសាធារណៈដោយ ដាក់ស្ថានបែស់កម្ពុជាត្រា ក្នុងករណីមានចម្លែល ប្រសិទ្ធភាព  
ពាក់ពីនឹងឡើង សម្រាប់ទេដែនការក្រមការដោយបច្ចេកទេស តាមរយៈអីមែន [ddm@mef.gov.kh](mailto:ddm@mef.gov.kh)។

**ព្រៃ ៣៤** ឲ្យតែទៅ ខែ សីហា ឆ្នាំបីៗ បញ្ជាសក់ ព.ស. ២៥៦៧  
រដ្ឋបាលនឹងកំពើរ ព្រៃ ៣៤ ខែ មិថុនា ឆ្នាំ២៥០៨

ଓଡ଼ିଆ ଲେଖକ ମୁଦ୍ରଣ

សង្គមនឹងការងារ បានធ្វើត្រួតពិនិត្យ និងបង្កើតផល

សិលាប្រព័ន្ធលក្ខណៈកម្មាធិការរបស់ជ្រើលទំនាក់សាស្ត្រ៖



អតិថិជន អគ្គបាលីពិសកាថ្មី និង ពំដែលិត

# ក្រសួង

## Table of Contents

ទំព័រ / Page

### ផ្នែកទី១: សេចក្តីសង្គម / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រីមដំណាប់ឆ្នាំ២០២៣ / .....	៩
Public Debt Situation as of Year-end 2023 .....	1

### ផ្នែកទី២: ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

#### ជំពូក ១: ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំព្រញ / A- Acronyms and Abbreviations.....	៧
ខ- វិសាលភាព / B- Coverage.....	៧
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៧
យ- ប្រភពទិន្នន័យ / D- Sources .....	៨
ង- ការបំប្លែងរូបិយប័ណ្ណ / E- Currency Conversion .....	៨
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy .....	៨
ធ- ការប្រាក់ដ្ឋាយ / G- Frequency and Time Lag .....	៨
ដ- និយមន័យ / H- Definitions.....	៩

#### ជំពូក ២: តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១: អត្ថបុរាណក់ / Table 1: Exchange Rates .....	៩៣ / 13
តារាងទី២: សូចនាករវេដ្ឋិនិភានីកឃើយ / Table 2: Cost - Risk Indicators .....	៩៤ / 14

#### ២.១: បំណុលសាធារណៈក្រោមប្រទេស / 2.1: Public External Debt

តារាងទី៣: សន្លឹជិបំណុល / Table 3: Debt Stock .....	៩៥ / 15
តារាងទី៤: ការចុះកិច្ចប្រព័ន្ធផណ៌ន / Table 4: Loan Signed .....	៩៦ / 16
តារាងទី៥: ការដែកសាប់ប្រាក់ / Table 5: Disbursement.....	៩៧ / 17
តារាងទី៦: ការទូទាត់សេវាបំណុល / Table 6: Debt Service Payment .....	៩៨ / 18

#### ២.២: បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧: បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt .....	៩៩ / 19
--	---------

#### ២.៣: ការផ្តល់តណាទានបេសរដ្ឋ / 2.3: Government Lending

តារាងទី៨: ការផ្តល់តណាទានបេសរដ្ឋ / Table 8: Government Lending .....	២០ / 20
---	---------

#### ២.៤: ការព្យាករ / 2.4: Projections

តារាងទី៩: ព្យាករណ៍ការទូទាត់សេវាបំណុលក្រោមប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៤ / .....	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2024 .....	21
តារាងទី១០: ព្យាករណ៍បំណុលសាធារណៈក្រោមប្រទេស / .....	២២
Table 10: Projections of Public External Debt .....	22

#### ជំពូក ៣: ក្រាប / Chapter 3: Graphs

ក្រាបទី១: ការវិភាគថីភាពបំណុល / Graph 1: Debt Sustainability Analysis (DSA) .....	២៣ / 23
ក្រាបទី២: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដើម្បីករណីសន្លឹជិបំណុលត្រីមដំណាប់ឆ្នាំ២០២៣/ .....	២៤
Graph2: Redemption Profile based on Debt Stock as of Year-end 2023 .....	24
ក្រាបទី៣: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៤-២០៣៨ / .....	២៥
Graph3: Projections of Monthly Debt Service Payment for 2024-2038.....	25

# ក្រសួង ពេទ្យភាសា

Part I

Executive Summary

**పూర్వికాలమేళువులనుబాధించాడు: కాల్పులు గ్రైఫోబియస్‌తోషింపాలన**

## Cambodia's Public Debt Situation as of Year-end 2023

## I. తెండువులకు ప్రాణిలు:

## 1.1 සේවීයිසිස්ජ්‍යාච්

ເພົ່າຍຕີກໍາທຳນິບດຸລມຍາຕັກ, ຕ្រຟ້ມື່ນາຕັ້ງແຫຼ່ມະນູນ ២០១៣  
ກົມົດ້າມານສຶກສືບດຸລມສາຕາຮັດ: ສູງບໍ່ແຫຼ່ນ ៩៩, ៦៤  
ບື້ນາທີ່ມູນາກາເມົວກີກ ກູ້ແຂວະ:  $\frac{46}{47}$ % ຕ្រຟ້ມື່ນິປະມາດ  
៩៩, ៩៤ ບື້ນາທີ່ມູນາກາເມົວກີກ ດັບດຸລມສາຕາຮັດ: ປະເມີນ  
ປະເທສ (ກຽບຂໍ້ມູນເຊື້ອກາຕີປະມາດ  $\frac{1}{4}$ %) ຮີ້ນກຽບຂໍ້ມູນ  
ທຸກາຕີປະມາດ ៣៨%) ຮີ້ນ ០, ៤% ຕ្រຟ້ມື່ນິປະມາດ  
៥២, ៣៩ ນອກມູນາກາເມົວກີກ ດັບດຸລມສາຕາຮັດ: ກູ້  
ປະເທສຢ່າງສາກັດບັດຸລມສາຕາຮັດ: ທຳນິກເຣະ: ຢູ່ມານີ້  
ແຈ້ວ% ດັມູນາກາເມົວກີກ, ៩៤% ດັມີສເມື່ອ, ៩៩% ດັ  
ຍື່ນມືນ, ៩៩% ດັເຍືນຜົ້ນ, ៧% ດັມີງ, ຮີ້ນ  $\frac{1}{4}$ % ເຮັດ  
ນັງບີ່ຍກົດຕີໃຫ້ບີ່ຍກົດແຜ່ນໆ

## 1.2 ຂະຫຼວງຂີບຸກູດເງິນທີ່ໄດ້ລັບອານຸມາ

នៅក្នុងព្រឹមសមទី៤ ឆ្នាំ២០១៣ នេះ រាជរដ្ឋាភិបាល  
បានចុះកិច្ចប្រមឈរព្រៃងតណាងសម្បទានចិ ជាមួយដែក្តី  
អភិវឌ្ឍនោះសូមបង្កើន ៩៨,៦២ លានអុល្សរាជមេរិក  
សមមូលទិន្នន័យ ៥៧៤,១៤ លានអុល្សរាជមេរិក ។ ជាមួយ, នៅក្នុង  
ឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានចុះកិច្ចប្រមឈរព្រៃងតណាង  
សម្បទានចិ ជាមួយដែក្តីអភិវឌ្ឍនោះសូមបង្កើន ៩,៨១  
លានអុល្សរាជមេរិក សមមូលទិន្នន័យ ៩ ៣៩៩,៦៦ លាន  
អុល្សរាជមេរិក ស្ថិតិនឹងប្រមាណ ៣៨% នៃពិធានដែលច្បាប់  
អនុញ្ញាត (៩ ពេល លានអុល្សរាជមេរិក) ក្នុងនោះ ក្របខ័ណ្ឌ  
ឡាយកាតិ មានប្រមាណ ៥៨% និងក្របខ័ណ្ឌហុកាតិ មាន  
ប្រមាណ ៤០% ។ ដើម្បីបន្ថិនយោះពេលដូចគ្នាកាលពីឆ្នាំ២០១៣  
ការចុះកិច្ចប្រមឈរព្រៃងតណាងសម្បទានចិ នៅក្នុងឆ្នាំ២០១៣  
នេះ មានការចំយច្ចោះប្រមាណ ១៨%

តិះដាក់ទាំងនេះ សូន្យសិន្យជាតិតិះដាក់ទានមានក្រឹមពី  
សម្បទានខ្លួន ដោយមានចាតុអំណែងយកជាមធ្យមប្រមាណ  
**៤៥%**។ គោលដៅនៃការចុះកិច្ចព្រមព្រៀងតិះដាក់ទានថ្មីទាំង  
នេះ គឺសម្រាប់បំពេញតម្លៃការកិច្ចប្រព័ន្ធក្នុងវិស់យោនិភាព  
របស់រាជរដ្ឋាភិបាល សំឡេមចិត្តណ៍ដោយក្រឡានដើម្បីរាជការ

## I. Public Debt

## 1.1 Debt Stock

As of Year-end 2023, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 11.24 billion** in which **99.5%** or **USD 11.19 billion** is public external debt (comprising of **64%** from Bilateral Development Partners - DPs and **36%** from Multilateral DPs) and **0.5%** or **USD 52.39 million** is public domestic debt. The composition of the public debt stock is comprised of **USD 46%**, **SDR 19%**, **CNY 11%**, **JPY 11%**, **EUR 7%**, and local and other currencies **6%**.

## 1.2 Loan Signed

In Q4 2023, the RGC has signed new concessional loans with DPs in the total amount of USD **779.62 million** equivalent to SDR **578.15 million**. Overall, in 2023, the RGC has signed new concessional loans with DPs in total amount of USD **1.81 billion**, equivalent to SDR **1,339.22 million** accounting for **79%** of the ceiling permitted by Law (**SDR 1,700 million**) of which **57%** is signed with Bilateral DPs and **43%** is signed with Multilateral DPs. The loan signed in 2023 decreased by approximately **16%** compared to the same period last year.

Overall, all the loans are highly concessional with an average grant element of around **45%**. The purpose of these new signed loan is to finance public investment projects in the priority sectors that support long-term sustainable

រយៈពេលដែល និងបង្កើនជាបិតភាពសេដ្ឋកិច្ច ឬជាបិតភាពជាបិតកម្ម។

### 1.3 គារបោះឆ្នោតបច្ចេកទេស

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានបោះឆ្នោតបច្ចេកទេស សុបច្ចេន ៥៤ បីលានរៀល ត្រូវនឹងប្រមាណ ១៣,៦៦ លានអូល្យរាមាមីក។

ជាបីម, នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបោះឆ្នោតបច្ចេកទេស សុបច្ចេន ២៣៨ បីលានរៀល ត្រូវនឹងប្រមាណ ៥៩,៦៩ លានអូល្យរាមាមីក ត្រូវនឹងប្រមាណ ៦៤% នៃទីហំសុបច្ចេនច្បាប់អនុញ្ញាត (៨១៣ បីលានរៀល)។

### 1.4 គារចែកចាយចំណ្ងាត់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកុំណុំចំណាត់ថាលទាសម្បទាន ដែលបានចុំកុំចំណាត់ថាលទាសម្បទាន ដែលបានចុំកុំចំណាត់ថាលទាសម្បទាន ជាបីម, នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចុះកុំណុំចំណាត់ថាលទាសម្បទាន ដែលបានចុំកុំចំណាត់ថាលទាសម្បទាន ១,៥២ បីលានអូល្យរាមាមីក ក្នុងនេះ: ត្រូវបានចុំណុំចំណាត់ថាលទាសម្បទាន ៤៦% និងត្រូវបានចុំណុំចំណាត់ថាលទាសម្បទាន ៥៤% សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើបានសម្រាប់ជាក់ស្ថិត នៅក្នុងពេលវេលាទំនួល ៦៣% និងសំយោគ ៣៧% និងសំយោគ ៣៣% ។

ដោយឡើង, បើផ្តើបនិងរយៈពេលដែលដូចត្រូវការបង្កើនជាបីមនៅក្នុងឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ៩៣%។

### 1.5 គារទូទាត់សេវាបច្ចុប្បន្ន

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបច្ចុប្បន្ន ៩៤,៧៤ លានអូល្យរាមាមីក ជាបីម, នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានទូទាត់សេវាបច្ចុប្បន្ន ៥១៩.៧០ លានអូល្យរាមាមីក រួមមានទៅ ១) ត្រូវបានចុំណុំបំណុលសាធារណៈ: ត្រូវបានចុំណុំបំណុលសាធារណៈ ៤៩៥.៦៩ លានអូល្យរាមាមីក ក្នុងនេះ: ប្រាក់ដើម ៣៧៩.៨៧ លានអូល្យរាមាមីក និង ២) ត្រូវបានចុំណុំបំណុលសាធារណៈ: ក្នុងប្រាក់ដើម ៣៧៩.៨៧ លានអូល្យរាមាមីក និង ៣) ត្រូវបានចុំណុំបំណុលសាធារណៈ: ក្នុងប្រាក់ដើម ២៤.៤៤ លានអូល្យរាមាមីក ក្នុងនេះ: ប្រាក់ដើម ២៣.២៩ លានអូល្យរាមាមីក និងការប្រាក់ដើម ១.១៥ លានអូល្យរាមាមីក និងការប្រាក់ដើម ១,៩៥ លានអូល្យរាមាមីក។

economic growth and increase economic productivity/production.

### 1.3 Government Securities Issuance

In Q4 2023, the RGC has issued government securities in total amount of KHR 54 billion equivalent to USD 13.22 million.

Overall, in 2023, the RGC has issued government securities in total amount of KHR 238 billion, equivalent to USD 58.26 million accounting for 29% of the ceiling permitted by Law (KHR 813 billion).

### 1.4 Disbursement

In Q4 2023, the RGC has disbursed USD 345.93 million from the existing concessional loans. Overall, in 2023, the RGC has disbursed USD 1.52 billion from existing concessional loans of which: 46% is from Bilateral DPs and 54% is from Multilateral DPs. 63% of disbursed amount is used for infrastructure and 37% for other priority sectors (non-infrastructure).

The actual disbursement in 2023 increased by approximately 13% compared to the same period last year.

### 1.5 Debt Service Payment

In Q4 2023, the RGC has paid debt service in the amount of USD 82.14 million. Overall, in 2023, the RGC has paid debt service in the amount of USD 519.70 million as follows: 1) equivalent to USD 495.26 million is for public external debt which: principal USD 379.67 million and interest and other fees USD 115.60 million and 2) equivalent to USD 24.44 million for public domestic debt which: principal USD 23.29 million and interest USD 1.15 million.

ដោយខ្សែក, បើផ្សេបនិងយេតេលដូចគ្នាកាលពី  
ឆ្នាំ២០១៣ ការទូទាត់សេវាបណ្តុលនៅក្នុងឆ្នាំ២០១៣ នេះ មាន  
កំណើនប្រមាណ ១៦%។

## 1.6 ແຕລາກະເບີນຫຼັກສິ່ງ

លទ្ធផលបច្ចេកទេរកវិភាគតម្លៃភាពបំណុលរហូតដល់  
ដំណាត់ថ្នាំ ២០១៣ បង្កាញពាតា បើខោះបីជាសេដ្ឋកិច្ចកម្ពុជា  
ទទួលនៅនូវផែលប៊ែនបាល់ពី ការវិភាគសាលាដែលនឹងរួចរាល់  
៩៤ និងពីកត្តាជាងប្រកាសផែួលខ្មែរ ក្នុងក្រសួងពេទ្យ កំសានភាពបំណុល  
សាធារណៈកម្ពុជា នៅពេលសិក្សក្នុងភាពអាចត្រួតពេទ្យបាន ពេល  
ពី នៅពេមាន «ឯធមាន» និង «ហាឌិកយកមិនទាម» ដែល  
ធ្វើយកលំសូចនាករបំណុលគ្នីៗទាំងអស់ សុទ្ធដែលសិក្សប្រកាស  
អនុញ្ញាតតែល ក្នុងខោះ អនុញ្ញាតតែមួយចុងប្រឡង នៃបំណុល  
សាធារណៈប្រកាសផែួលខ្មែរ ដែល មានត្រួតពេទ្យ  
៦៤, ៧% ធ្វើបន្ទីរអនុញ្ញាតតែល ៤០%។

## II. ຂາຍເປີ້ຫໍສົດວິຈານະບົດ

## 2.1 ສະນິຜິບສົ່ງຂາຍ

ពីត្រីមដាច់ឆ្នាំ២០១៣ សន្លឹមបណ្តុលក្នុង<sup>៩</sup>  
ក្របខណ្ឌការផ្តល់សណ្ឋាគនរបស់រដ្ឋ សរុបចំនួន ៦,៨០  
គិតនៃរដ្ឋបាលក្រុងការបង្កើតរបស់រដ្ឋ។

## 2.2 ຄວາມຜົດປັບປຸງຂອງລາຍການ

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ នេះ រដ្ឋបាកិចាល  
បានចុះកិច្ចព្រមព្រៀងផ្តល់សណ្ណទានចិ ជាមួយតំណាងិក  
សុបច្ចនន ៣៧,៨៩ ហានអណ្ឌរាជ្យរិក ជាន់ម, នៅក្នុង  
ឆ្នាំ២០២៣ រដ្ឋបាកិចាលបានចុះកិច្ចព្រមព្រៀងផ្តល់សណ្ណទាន  
ជាមួយតំណាងិក សុបច្ចនន ៩៥០,១៩ ហានអណ្ឌរាជ្យរិក

ដោយឡើក, បើធ្វើបនិងរយៈពេលដូចតាកលពី  
ឆ្នាំមេ ការចុះកិច្ចព្រមទ្រូវឱ្យផ្តល់សណ្ឋាគនីទៅក្នុងឆ្នាំ២០២៣  
និង មានកំណើនបេណ្ណាលោ ៩ ពាក់ស៊ុន្យ%

### 2.3 ການພົບການນັງຕໍ່ເຊັກ

នៅក្នុងព្រឹមាសទី៤ ឆ្នាំ២០១៣ តណាយិកបានដកសាច់ប្រាក់យកនៅប្រើប្រាស់ជាក់សែនសុបច្ចនន ៩០៦,៧៨លានអូល្យរាមាមីរីកា ជាមួយ, នៅក្នុងឆ្នាំ២០១៣ ការដកសាច់ប្រាក់ជាក់សែន មានចំនន ៥៣៧,៨៩ លានអូល្យរាមាមីរីកា

The debt service payments in 2023 increased by approximately **12%** compared to the same period last year.

## 1.6 Debt Indicators

The preliminary result of the Debt Sustainability Analysis (DSA) shows that despite being impacted by the widespread of Covid-19 and other external factors, Cambodia's public debt situation continues to remain "**sustainable**" and "**low risk**" of debt distress. All the key debt indicators in 2023 are well below the thresholds, of which the Present Value of Public and Publicly Guaranteed External Debt to GDP, is at **24.2%** compared to the **40%** threshold.

## II. Government Lending

## 2.1 Debt Stock

As of Year-end 2023, the debt stock of government lending accounts for **USD 2.60 billion**.

## 2.2 Direct Lending and On-lending

In Q4 2023, the RGC has signed new government lending and on-lending agreement with debtor in the total amount of **USD 32.84 million**. Overall, in 2023, the RGC has signed government lending and on-lending agreement with debtor in total of **USD 850.06 million**.

The on-lending agreement signed in 2023 increased by approximately **1,739%** compared to the same period last year.

### 2.3 Disbursement

In Q4 2023, USD 102.12 million has been disbursed to debtors. Overall, in 2023, USD 527.80 million has been disbursed to debtors.

ដោយឡើង, បើធ្វើបន្ទីរយេ:ពេលដូចត្រាកាលពីឆ្នាំ  
ម៉ោង ការដែកសាប់ប្រាក់ជាក់ស្ថិតនៅក្នុងឆ្នាំ២០២៣ នេះ មាន  
កំណើនប្រមាណ **១៥៧%**។

#### 2.4 ការប្រើប្រាស់បច្ចុប្បន្នទាំងអស់

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបាន  
ប្រមូលចំណួលសេវាបំណុល សរុបចំនួន **៥៤០ លានអាមេរិក** ដើម្បី  
ការប្រើប្រាស់បច្ចុប្បន្ន នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបាន  
ប្រមូលចំណួលសេវាបំណុល ចំនួន **៩៩៥,៩៩ លានអាមេរិក**  
(ប្រាក់ដើមមានចំនួន **៨៦,៣៩ លានអាមេរិក** និង ការប្រាក់និងកំណើនប្រមាណ **១៥៧%** ) នៅក្នុងឆ្នាំ២០២៣  
នេះ មានកំណើនប្រមាណ **១៥៦%**។

ដោយឡើង, បើធ្វើបន្ទីរយេ:ពេលដូចត្រាកាលពីឆ្នាំ  
ម៉ោង ការប្រមូលចំណួលសេវាបំណុលជាក់ស្ថិតនៅក្នុងឆ្នាំ២០២៣  
នេះ មានកំណើនប្រមាណ **១៥៦%**។

The actual disbursement in 2023 increased by approximately **151%** compared to the same period last year.

#### 2.4 Debt Service Revenue Collection

In Q4 2023, the RGC has collected debt service in the amount of **USD 5.40 million**. Overall, in 2023, the RGC has collected debt services in the amount of **USD 115.94 million** (principal **USD 76.39 million** and interest includes other fees **USD 39.55 million**) from debtors.

The debt service collection in 2023 increased by approximately **162%** compared to the same period last year.

ស្ថាលក្ខាតចំណុលសាធារណៈ: ក្នុងឆ្នាំ២០២៣ / Public Debt Situation As of Year-end 2023

ឯកតាដែលអាមេរិក / Unit: USD Million

បរិយាយ / Description	អនុញ្ញាត តម្លៃ / តម្លៃ	2022	Q1-to Q3 2023	Q4-2023	2023e
I. សម្រួលបណ្តុល / Debt Stock <sup>(1)</sup>		9,986.29	10,717.95	11,237.82	11,237.82
- ក្រោប្រទេស / External		9,968.77	10,665.96	11,185.44	11,185.44
- ក្នុងប្រទេស / Domestic		17.51	51.99	52.39	52.39
II. ការចុះគិច្ចព្រមក្រុងសាធារណៈ / Loan Signed		2,137.83	1,004.85	779.62	1,805.89
III. ការចោះផ្តើមលក់មូលហ្សាអ្នក / Government Securities Issuance		17.51	44.64	13.22	58.26
IV. ការអកសាទ់ប្រាក់ / Disbursement		1,345.10	1,177.98	345.93	1,523.91
V. ការទូទាត់សេវាបណ្តុល / Debt Service Payment		464.22	437.56	82.14	519.70
1. ក្រោប្រទេស / External <sup>(2)</sup>		464.22	426.68	68.59	495.26
- ប្រាក់ដើម / Principal		355.41	328.83	50.84	379.67
- ការប្រាក់ និងកំណែផ្សេងៗ / Interest and Other Fees		108.82	97.85	17.75	115.60
2. ក្នុងប្រទេស / Domestic		-	10.88	13.56	24.44
- ប្រាក់ដើម / Principal		-	10.11	13.18	23.29
- ការប្រាក់ / Interest		-	0.77	0.38	1.15
VI. ឈ្មោះករ / Indicator					
1. តម្លៃបច្ចុប្បន្ននៃបណ្តុលសាធារណៈសរុប / PV of Total Public Debt					
- ធ្វើបន្ទីនឹង ជសស / to GDP		55	24.4		24.6
2. តម្លៃបច្ចុប្បន្ននៃបណ្តុលសាធារណៈក្រោប្រទេស / PV of Public and Publicly Guaranteed External Debt					
- ធ្វើបន្ទីនឹង ជសស / to GDP		40	24.4		24.2
- ធ្វើបន្ទីនឹង ការទំនេញ / to Exports		180	29.4		27.1
3. សេវាបណ្តុលសាធារណៈក្រោប្រទេស / Public and Publicly Guaranteed External Debt Service					
- ធ្វើបន្ទីនឹង ការទំនេញ / to Exports		15	1.9		1.7
- ធ្វើបន្ទីនឹង ចំណុលចិវកាបាតិ / to Revenue		18	7.1		7.1

កំណត់សម្គាល់ / Technical Notes:


(1)- គឺបញ្ចប់ថា សម្រួលបណ្តុលមានកំណត់សម្រាប់រាយក្រឹង និងកំណត់សម្រាប់រាយក្រឹង / Including old debts (rescheduled and under negotiation).

(2)- គឺបញ្ចប់ថា ការទូទាត់សេវាបណ្តុលនៃបណ្តុលមានកំណត់សម្រាប់រាយក្រឹង / Including rescheduled old debts.

## ស្ថានភាពចំណុលសាធារណៈនេះ: ក្រឹមបង់បានជាលើមិថុនា / Public Debt Situation as of Year-end 2023

### ១. សាធារណចំណុលសាធារណៈនេះ: គិតក្រឹមបង់បានជាលើមិថុនា /

#### 1. Public Debt Stock as of Year-end 2023




### ៤. ការចុះគិតក្រឹមបង់បានជាលើមិថុនា /

#### 4. Loan Signed in 2023




### ២. សាធារណចំណុលសាធារណៈនេះ: សាធារណចំណុលជាលើមិថុនា /

#### 2. Public Debt Stock by Currency as of Year-end 2023



### ៣. សាធារណចំណុលសាធារណៈនេះ: / 3. Public Debt Stock

USD mil.




### ៥. ការចោរជ្រើនប្រចាំឆ្នាំដែលបានបង់បានជាលើមិថុនា /

#### 5. Government Securities Issuance in 2023




### ៦. ការចេញផ្ទាល់សាធារណចំណុលជាលើមិថុនា /

#### 6. Disbursement in 2023



### ៧. ការចេញផ្ទាល់សាធារណចំណុលជាលើមិថុនា /

#### 7. Debt Service Payment in 2023



ទំនាក់ទំនង  
ព័ត៌មាន/ឯកសារយោបល់

Part II

Detailed Information/Data

# ចំណាំទី ១

## ព័ត៌មានជ្រើន

Chapter 1

General Information

## ក- ពាក្យសំរួលញ្ជ / A- Acronyms and Abbreviations

ADB	Asian Development Bank	ជនភាគអភិវឌ្ឍន៍អាសី
AIF	Asian Infrastructure Fund	មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាសី
AIIB	Asian Infrastructure Investment Bank	ជនភាគវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាសី
CNY	Chinese Yuan Renminbi	យ៊ែនចិន
EUR	Euro	អីរូ
EIB	European Investment Bank	ជនភាគវិនិយោគអីរូប
GCF	Green Climate Fund	មូលនិធិអាកាសធាតុប៉ែតង
GDP	Gross Domestic Product	ផែសស - ផលិតផលក្នុងស្រុកសរប
IFAD	International Fund for Agricultural Development	មូលនិធិអន្តោដាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម
JPY	Japanese Yen	យេនដីបុន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វៀនកូដ
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍន៍ណារ៉ីក
OFID	OPEC Fund for International Development	មូលនិធិអូបីចសម្រាប់ការអភិវឌ្ឍអន្តោដាតិ
SCF	Strategic Climate Fund	មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ
SDR	Special Drawing Rights	អេសដែវិជ្ជ
THB	Thai Baht	បាត់ចំបៃ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ជនភាគពិភពលោក

## ខ- ពិសោធន៍យន

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈនេះ មានវិសាលការត្រួតពិនិត្យនៃយកុដ្ឋិស្ថិតិបំណុលរបស់រដ្ឋបាលឯណារៀមនេះ ១) បំណុលសាធារណៈរក្សាប្រទេស, ២) បំណុលសាធារណៈក្នុងប្រទេស, និង ៣) ការផ្តល់តណ្ហាពាណិជ្ជកម្ម។ ព្រឹត្តិបត្រនេះ មិនមានវិសាលការត្រួតពិនិត្យនៃយកុដ្ឋិស្ថិតិបំណុលរបស់វិស័យកជនទេ។

## ក- ក្រុម ិនចំណាត់ក្រមនេខាទិន្នន័យ

ទិន្នន័យក្នុងព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ៥ ក្រុមគីឡូ ១) សន្តិជិបំណុល, ២) ការចុះកិច្ចព្រមក្រោងតណ្ហាពាណិជ្ជកម្ម, ៣) ការចោះផ្សាយលក់មូលបត្រដើរ ៤) ការដកសាប់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និងការប្រមូល)។ ទិន្នន័យទាំងនេះ ជាគតម្លៃបាត់ប្រាក់។

បំន្លែមលើនេះ ទិន្នន័យត្រូវបានចាត់បំណាត់ប្រភេទទៅតាម៖ ១) តណ្ហាពាណិជ្ជកម្ម/តណ្ហាយិក, ២) រូបិយប័ណ្ឌ, និង ៣) វិស័យ។

## B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

## C. Grouping and Classification

Data in this bulletin are grouped in 5 categories:  
1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

1) Creditor/Debtor, 2) Currency, and 3) Sector.

## ៤- ប្រចាំឆ្នាំសាខាល័យ

ទីនេះ សម្រាប់ប្រើដាមូលដ្ឋានអ្នកជាររៀបចំ  
ព្រឹត្តិបត្រនេះមានប្រភពដូចខាងក្រោម៖

- ទីនេះយំណុល៖ អគ្គនាយកដ្ឋានសហប្រតិបត្តិការ  
អន្តោជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច  
និងហិរញ្ញវត្ថុ។
- ទីនេះយំម៉ាក្រុសដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោល-  
នយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទីនេះយំអត្ថប្រាប់ ដនាគារជាតិនៃកម្មដារ។

## ៥- គារបំផុតរួមចំណែក

ការបំផុតរួមបំណុល ត្រូវបានអនុវត្តតាមដឹសាស្ត្រដារ  
បទដ្ឋានបច្ចេកទេសអន្តោជាតិ ដូចខាងក្រោម៖

- សន្តិដិបំណុល៖ គិតតាមអត្ថប្រាប់ដ្ឋកិច្ចការនៅថ្ងៃ  
ចុងក្រោម។
- ការចុះកិច្ចព្រមព្រៀងតំណែន៖ គិតតាមអត្ថ  
ប្រាប់ដ្ឋកិច្ចការនៅថ្ងៃចុងត្រីមាសនិមួយ។
- ការបានដោយលក់មូលបត្រដ្ឋកិច្ច៖ គិតតាមអត្ថ  
ប្រាប់ដ្ឋកិច្ចការនៅថ្ងៃចុងត្រីមាសនិមួយ។
- ការដែកសាប់ប្រាប់ដ្ឋកិច្ច៖ គិតតាមអត្ថប្រាប់ដ្ឋកិច្ចការនៅថ្ងៃ  
ចុងក្រោម។
- សេវាបំណុល៖ គិតតាមអត្ថប្រាប់ដ្ឋកិច្ចការនៅថ្ងៃ  
ទូទាត់/ប្រមូលបំណុល សេវាបំណុលដាក់ស្នើ។
- ការព្យាករៈ គិតតាមអត្ថប្រាប់ដ្ឋកិច្ចការនៅថ្ងៃ  
ចុងត្រីមាសនិមួយ។

## ៦- គោលនយោបាយអ្នកជាររៀបចំសាខាល័យ

តូលេខមួយបំន្នននៅក្នុងព្រឹត្តិបត្រនេះ ត្រូវបានកែ  
តម្លៃពីតូលេខដែលបានរាយការណ៍កន្លែងមក ដោយ  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំអបនឹងត្រូវកែ  
តម្លៃនៅក្នុងការបានដោយលើករាយដឹងដី។ តូលេខ  
ទាំងឡាយនាមដែលមានគុសបន្ទាត់ពីក្រោម បញ្ជាក់ថា  
ជាតូលេខដែលបានកែតម្លៃ។

## ៧- គោលនយោបាយ

ការបានដោយព្រឹត្តិបត្រនេះ ធ្វើឡើងរាយការណ៍កន្លែង  
ក្នុងរយៈពេលមិនលើសពី ២ ខែ បន្ទាប់ពីដំណាប់ត្រីមាស  
និមួយ។

## D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

## E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment/revenue collection date.
- Projections: converted by the official exchange rates at end of each quarter.

## F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

## G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

ଭାଷା ପରିଚୟ

- បំណុលសាធារណៈក្រោមប្រជស់ សំដើរដល់  
បំណុលក្រោមប្រជស់របស់វា ដែលកើតឡើងស្របតាម  
ច្បាប់អនុញ្ញាត ដោយគិតបញ្ហាលបំណុលដែលមានការ  
ធានាតីផ្ទា។ ក្នុងបទការណកម្ពុជាបច្ចុប្បន្ន បំណុលនេះ  
មានគំគារខ្លួនលាកទានសម្បទាន ពីដៃគុអភិវឌ្ឍន៍ការតិច  
និងពហុការតិចក្រោមប្រជសបុណ្យ។ ទោះជាយ៉ាងនេះក្នុង  
ទេស្ថិមុខ បំណុលនេះ អារមិនអ្វីបញ្ហាលដឹងដែនទី  
ឧបករណ៍បំណុលដូចនេះឡើត ដូចជា សញ្ញាប័ណ្ណដើរ  
អធិបតេយ្យជាដើម ក្នុងការណ៍ការដែរការបានសម្រចនើ  
ការពាន់ផ្សាយ។

- បំណុលសាធារណៈគួងប្រទេស៖ សំដើរជល់  
បំណុលគួងប្រទេសបែស់ដី ដែលកើតឡើងស្របតាម  
ច្បាប់អនុញ្ញាត ដោយគិតបញ្ចូលនូវបំណុលដែលមានការ  
ធានាតីផ្លូវ

- ការធ្វើលំតណាងបស់រដ្ឋមន្ត្រី សំដែងជាប្រព័ន្ធឌីជីថល ដូចតាំង សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្លោះដែលរដ្ឋមន្ត្រីបានការតកម្មសាធារណៈជាប់នៃការតិច, និងគ្រឹះស្ថានផនាការនិងហិរញ្ញវត្ថុ គួរការលេងដំឡើកចិត្តអកិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការធ្វើលំតណាងបស់រដ្ឋមន្ត្រីបាន ២១ម្ងោង រួមមាន៖ ការធ្វើលំតណាងដោយប្រើប្រាស់ការពិនិត្យ និងការធ្វើលំតណាងបន្ទាន់ដោយប្រើប្រាស់ការពិនិត្យ។

- ការដែកសាច់ប្រាក់ សំដែរដល់សាច់ប្រាក់ដែលតណ្ហាយការណានអនុញ្ញាតឱ្យតណ្ហាយិក ដីយកមកក្រឹមប្រាក់ដែលជាប្រាក់សង្ឃឹម គឺការអនុវត្តន៍ក្នុងការបង្កើតរូបរាង/កម្មវិធី។

- សេវាប័ណ្ណលេខ សំងារដែលប្រាក់ដើម, ការប្រាក់, និងកុម្ភិតការពីរដែលដោយ។

## H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as sovereign bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to principal, interest, and other fees.

**- សន្លិដិបំណុល៖** សំដើរឃលទំហំបំណុលដាក់ស្នើដែលតណាយឱកមិនទាន់ទូទាត់ជូនតណាយក។ ជាទូទៅ សន្លិដិបំណុល ស្ថិតីនឹងការពារេះផ្សាយលក់មូលប្រាប់ដូច បុកនឹងការដកសាប់ប្រាក់សុប ដីខ្សែ ការបង្កើរសាប់ប្រាក់សុប ដីខ្សែ ការបង្កើរសាប់ប្រាក់ទៅដីគួរកិវឌ្ឍន៍ ការទូទាត់ប្រាក់ដីខ្សែ ដីខ្សែ ការបង្កើរសាប់ប្រាក់ដីគួរកិវឌ្ឍន៍ និងបំណុលដែលបានលុបដោយដីគួរកិវឌ្ឍន៍ បុកនឹងបំណុលមនេក ដែលបានចារចារដោះស្រាយចំណុច និងបំណុលមនេកដែលកំណុចចារចារដោះស្រាយ។

**- បំណុលមនេក៖** សំដើរឃលបំណុលដែលបាននូវក្នុងដែលបានដំនានមន។ ក្នុងបរិការណ៍កម្មដារបំណុលមនេក គឺជាបំណុលដែលបានកំណើដីខ្សែមុនឆ្នាំ១៩៩៣។ ការប្រើប្រាស់នៃបំណុលទាំងនេះ ត្រូវបានចារចារដោះស្រាយជាមួយដីគួរកល់ហើយ ក្នុងនេះ មួយចំនួនត្រូវបានទូទាត់សង្គមបានដោយប្រាក់ប្រាក់ និងមួយចំនួនកំណុចប្រាក់ប្រាក់ទូទាត់តាមកម្មវិធីសង្គមកិច្ចប្រមាណព្រៃង។ ដោយខ្លួន ចំពោះបំណុលមនេកដែលនៅក្នុងសាធារណៈ បច្ចុប្បន្នកដោយកិច្ចបាននិងកំណុចខំន្នរដោះស្រាយជាមួយដីគួរកិវឌ្ឍន៍បានដោះស្រាយ។

**- តណាយក៖** សំដើរឃលអ្នកផ្តល់តណាយន។ ក្នុងបរិការណ៍បច្ចុប្បន្នបែស់កម្មដារ តណាយកអាចជាដែលដីគួរកិច្ចការី និងពហុការី ដែលផ្តល់តណាយនូវដីខ្សែខ្លួន បុគមន៍ដោយដីគួរកិច្ចបាន ក្នុងការណ៍ដីគួរកិច្ចបាន ប្រើប្រាស់ការបង្កើរសាប់មូលប្រាប់ដីខ្សែ។

**- តណាយឱក៖** សំដើរឃលអ្នកទទួលបានតណាយន។ ក្នុងបរិការណ៍បច្ចុប្បន្នបែស់កម្មដារ តណាយឱក អាចជាកដៃដីគួរកិច្ចបាន ក្នុងក្របខ័ណ្ឌនៃការខ្សែប្រាក់ពីគេ បុគមន៍ក្រឹះស្ថានសាធារណៈជាប្រជាពលរដ្ឋ សហគ្រាល់សាធារណៈ ក្រុមហ៊ុនចម្លៃដែលរដ្ឋមានការតកកម្មសាធារណៈជាប្រជាពលរដ្ឋ និងក្រឹះស្ថានជនតានាគាន់ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការផ្តល់តណាយនបែស់ដី។

**- Debt Stock:** refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

**- Old Debt:** refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

**- Creditor:** refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

**- Debtor:** refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

**- តម្លៃបច្ចុប្បន្ននៃបំណុល៖** សំដើរឯកតម្លៃអប្បហារ (កម្មដាប្រើប្រាស់អភពអប្បហាយម ៥ ភាគរយ តាមបទផ្តានបច្ចកទេសរបស់ IMF)។ តាមបទផ្តានបច្ចកទេសអន្តោជាតិ គួងការគណនាអនុញ្ញាតបំណុល សម្រាប់ក្រុមប្រែទេសដែលនៅទូទៅបានគិតជាថានសម្រាងន គេមិនប្រើតម្លៃបច្ចកទេសបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះកម្មដាក់ដូចតាំងដែរ គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុល ព្រះបានគិតជាថានសម្រាងន គឺត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុល ព្រះបានគិតជាថានសម្រាងន សុទុសីជជាតិជាថានដែលមានកម្រិតសម្រាងន បូលក្នុងណុះអនុគ្រោះខ្ពស់។

**- ធាតុអំណោយ៖** សំដើរឯកតម្លៃបច្ចុប្បន្ន ១) ដែលដឹកនៃតម្លៃបច្ចាក់បែស់គណនាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល និង ២) តម្លៃបច្ចាក់បែស់គណនាន។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការរារស់ស្វែងកម្រិតសម្រាងននៃគណនាន។

**- គណនាសម្រាងន៖** សំដើរឯកតម្លៃបច្ចុប្បន្ន នៃលម្អិតសម្រាងន និងលក្ខណៈអនុគ្រោះខ្ពស់ដែលលក្ខណៈដីផ្លារ បូលក្នុងណុះអនុគ្រោះខ្ពស់ដែលមានធាតុអំណោយចាប់ពី ៣៥ ភាគរយទៀត់។

**- ភីបចាតីស៊ែស់:** សំដើរឯកតម្លៃបច្ចុប្បន្ន នៃលម្អិតទៀត់ដូចតាំងគោលបំណងផ្ទាល់ការអនុគ្រោះបំណុល ដឹកនៃគណនាយិក ដែលពីមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ភីបចាតីស៊ែស់ មានសមាជិកអបិវឌ្ឍយ៉ាចំនួន ២២ ប្រទេស រួមមាន: អូស្ស្រាលី, អូឡិចិន, បិច-ហ្មីក, ប្រេសីល, កាណាគាតី, ដាក់ីម៉ាក, ហ្មាំងឡូង, បាកំង, អាលីម៉ែង, ឡៀវឡូង, អីស្រាគេល, អីតាលី, ដីបីន, សាធារណៈរដ្ឋកិច្ច, ហុងដែង, នំរៀស, សហព័ន្ធសុវិថី, អេស្តក្រោ, សុយអត, សីស, ចក្រកណ្ឌអង់គ្លេស, និងសហរដ្ឋអាមេរិក។

**- គណប្រតិទាន៖** សំដើរឯកតម្លៃបច្ចុប្បន្ន នៃលម្អិតចាប់ពីពេលដែលកិច្ចប្រមាណព្រៃងគណនាន ចូលដាករមានរហូតដល់បំណុលត្រូវបានសងអស់។ គណប្រតិទានស្រីនឹងរយៈពេលអនុគ្រោះបុកនឹងរយៈពេលសងដើម។

**- Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

**- Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

**- Concessional Loan:** refers to loan that has more favorable terms than market/commercial loan, and has grant element of 35 percent or more.

**- Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

**- Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

**- រយៈពេលអនុវត្តក្រោម:** សំដើរដល់រយៈពេលចាន្តោះពីពេលដែលកិច្ចប្រមុជ្យតណាទាន បុកិច្ចប្រមុជ្យតណាទានស្ថីតីការផ្តល់តណាទានចូលជាចមោះន ហូតដល់ពេលគ្រឿសដ្ឋាក់ដើម្បីបួន ដោយគួររយៈពេលនោះ នានតែការប្រាក់និងកំប្រឈានបញ្ហាលូក្រាម ដែលត្រូវទូទាត់។

**- រយៈពេលមធ្យមដល់តណាប្រើប្រាស់:** សំដើរដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដើម គឺតីរយៈពេលជាក់ណាមួយ ហូតដល់តណាប្រើប្រាស់។

**- Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

**- Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

# ចំណែក ២

## តាមលស្តិតិ

Chapter 2

Statistical Tables

តារាងទី១ / Table 1:

**ការផ្លាស់ប្តូរតម្លៃ / Exchange Rates**  
**ផ្សេបនីងអំពើរាមាច៊ីក / Other Currencies vs. USD**

រូបិយប័ណ្ណ / Currency	31/12/2022	30/09/2023	31/12/2023
KHR	4,117	4,122	4,085
CNY	6.980976	7.263436	7.073593
EUR	0.959682	0.945955	0.895146
JPY	137.042495	148.647674	140.209370
KRW	1,397.099237	1,342.671010	1,282.574568
SDR	0.747662	0.758837	0.741581
THB	34.451883	36.640000	33.900415

ពាក្យដីទេ / Table 2:

## ស្តូចតារកស៊ីនិង តម្លៃជាមុន / Cost - Risk Indicators

ស្ថិតិករ / Indicator	2022	Q1 to Q3 2023		Q4 2023	2023
អត្រាការប្រាក់មធ្យម /					
Weighted Average Interest Rate		<u>1.11%</u>	<u>0.91%</u>	1.02%	0.96%
តម្លៃប្រពិទានមធ្យម (ឆ្នាំ) /					
Weighted Average Maturity (Year)	26.92	21.73	27.30	24.16	
រយៈពេលអនុគ្រោះមធ្យម (ឆ្នាំ) /					
Weighted Average Grace Period (Year)	8.43	7.31	9.00	8.05	
ធាតុអំណោយមធ្យម /					
Weighted Average Grant Element		<u>44.87%</u>	<u>41.32%</u>	46.09%	44.69%
បំណុលដែលក្រែរទូទាត់នៅខ្ពស់បញ្ចប់ /					
Debt Maturing in 1 Year		4%	4%	4%	4%
រយៈពេលមធ្យមដល់តម្លៃប្រពិទាន (ឆ្នាំ) /					
Average Time to Maturity - "ATM" (Year)	10.16	10.90	10.14	10.14	
រយៈពេលមធ្យមនៃការប្រប្រលអត្រាការប្រាក់ (ឆ្នាំ) /					
Average Time to Refixing - "ATR" (Year)	10.13	10.83	10.04	10.04	
សមាសភាពបំណុលសាធារណៈជាប្រភេទអត្រាការប្រាក់ប្រប្រល /					
Share of Floating Rate to Total Public Debt		<u>0.21%</u>	<u>0.60%</u>	0.74%	0.74%
សមាសភាពបំណុលសាធារណៈជាអូរបិយបំណ្ឌបរទេស /					
Share of Foreign Currency to Total Public Debt	99.82%	<u>99.51%</u>	99.53%	99.53%	

# ប៊ិន្ទុលទាន់បានធនាគារជាតិ

Public External Debt

តារាងទី៣ / Table 3:

## សាខាឌិចចំណុល់ / Debt Stock

អកលា នានដូលរោគអ៊ីវិក / Unit: USD Million

បរិយាយ / Description	2022	Q3-2023	2023e
<b>ក. តាមអណុញ្ញាត / A. By Creditor</b>	<b>9,968.77</b>	<b>10,665.96</b>	<b>11,185.44</b>
<b>I. ទេរភាគី / Bilateral</b>	<b>6,735.06</b>	<b>6,863.53</b>	<b>7,188.20</b>
<b>1. សមាជិកភ្លើបចាបីរីស / Paris Club</b>	<b>2,031.50</b>	<b>2,156.13</b>	<b>2,371.15</b>
- បាត់រ៉ាន់ / France	473.64	476.59	533.25
- ជប៉ឺន / Japan	1,077.66	1,140.57	1,256.54
- អាលីម៉ែន / Germany	0.22	5.51	5.82
- សាស្ត្ររាជរដ្ឋក្រុង / Republic of Korea	479.98	533.46	575.53
- ផ្សេងៗទៀត / Others	-	-	-
<b>2. មិនមែនសមាជិកភ្លើបចាបីរីស / Non-Paris Club</b>	<b>4,074.31</b>	<b>4,078.51</b>	<b>4,187.66</b>
- ចិន / China	4,001.72	4,011.34	4,114.30
- ឥណ្ឌាត / India	11.14	8.19	8.19
- ថែង / Thailand	48.95	48.57	54.76
- វិំតណាម / Vietnam	12.49	10.41	10.41
<b>3. ចំណុលមរតក / Old Debt</b>	<b>629.25</b>	<b>628.89</b>	<b>629.39</b>
- ដែលបានដោះស្រាយឡើង / Rescheduled	9.20	8.84	9.34
- ដែលកំពុងចាយដោះស្រាយ / Under Negotiation	620.05	620.05	620.05
<b>II. ពហុភាគី / Multilateral</b>	<b>3,233.72</b>	<b>3,802.43</b>	<b>3,997.24</b>
- ជនភាគអភិវឌ្ឍន៍អាសី / ADB	2,051.16	2,237.89	2,361.23
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាសី / AIF	-	10.00	10.00
- ជនភាគវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាសី / AIIB	6.63	33.60	33.60
- ជនភាគវិនិយោគអីបី / EIB	84.59	99.73	103.85
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	129.67	140.05	143.20
- មូលនិធិអភិវឌ្ឍន៍ខេត្តិក / NDF	7.91	7.93	8.28
- មូលនិធិអូបិចសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	20.04	17.44	17.21
- ជនភាគពិភពលោក / WB	933.72	1,255.78	1,319.87
- ផ្សេងៗទៀត / Others	-	-	-
<b>៩. តាមបិយប័ណ្ណ / B. By Currency</b>	<b>9,968.77</b>	<b>10,665.96</b>	<b>11,185.44</b>
- CNY	1,230.70	1,227.55	1,265.49
- EUR	682.00	705.41	776.92
- JPY	1,077.66	1,140.57	1,256.54
- KRW	424.13	475.86	517.93
- SDR	2,118.56	2,096.92	2,151.99
- THB	48.95	48.57	54.76
- USD	4,386.77	4,971.08	5,161.80

ពាណិជ្ជកម្ម / Table 4:

ការចុះគិតថ្លែងរៀលសន្និដ្ឋាន / Loan Signed

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2022	Q1 to Q3 2023	Q4-2023	2023
ពិធានប្រចាំឆ្នាំ / Annual Ceiling (SDR)	1,600	1,700	1,700	1,700
ការខ្សោយ / Borrowing (SDR)	1,598.37	762.52	578.15	1,339.22
ការខ្សោយប្រចាំឆ្នាំ / Borrowing to Annual Ceiling	100%	45%	34%	79%
<b>ក. តាមគណនាយក / A. By Creditor</b>	<b>2,137.83</b>	<b>1,004.85</b>	<b>779.62</b>	<b>1,805.89</b>
<b>I. ទ្រងកី / Bilateral</b>	<b>1,414.86</b>	<b>450.38</b>	<b>563.25</b>	<b>1,033.68</b>
1. សមាជិកភ្នំបញ្ចីរីស / Paris Club	819.08	238.55	478.29	731.20
- បាត់បាត់ / France	20.00	-	240.18	240.18
- ជប៉ឺន / Japan	447.95	238.55	-	252.91
- សាសារណរដ្ឋក្រុង / Republic of Korea	351.13	-	238.10	238.10
- ផ្សេងៗទៅ / Others	-	-	-	-
2. មិនមែនសមាជិកភ្នំបញ្ចីរីស / Non-Paris Club	595.78	211.83	84.96	302.48
- ចិន / China	567.25	211.83	84.96	302.48
- ថែរណី / Thailand	28.53	-	-	-
- ផ្សេងៗទៅ / Others	-	-	-	-
<b>II. កណ្តាលកី / Multilateral</b>	<b>722.96</b>	<b>554.46</b>	<b>216.36</b>	<b>772.21</b>
- ដែនការអភិវឌ្ឍន៍ការសិក្សា / ADB	373.00	140.00	50.00	190.00
- មូលដឹកនិកប្រព័ន្ធបច្ចេកទេសមួលដឹកនិក / AIF	20.00	-	-	-
- ដែនការអភិវឌ្ឍន៍យោបាយការងារបច្ចេកទេសមួលដឹកនិក / AIIB	50.00	33.00	-	33.00
- មូលដឹកនិកអភិវឌ្ឍន៍បច្ចេកទេសការបង់បាន (GCF)	12.00	-	-	-
- មូលដឹកនិកអភិវឌ្ឍន៍បច្ចេកទេសការបង់បាន (IFAD)	-	47.90	-	47.90
- មូលដឹកនិកអភិវឌ្ឍន៍បច្ចេកទេសការបង់បាន (SCF)	6.00	-	-	-
- ដែនការពិភពលោក / WB	261.96	333.56	166.36	501.31
- ផ្សេងៗទៅ / Others	-	-	-	-
<b>៣. តាមប្រាក់ណ្ឌ / B. By Currency</b>	<b>2,137.83</b>	<b>1,004.85</b>	<b>779.62</b>	<b>1,805.89</b>
- CNY	167.02	211.83	84.96	302.48
- EUR	261.96	-	240.18	240.18
- JPY	447.95	238.55	-	252.91
- KRW	351.13	-	238.10	238.10
- SDR	-	59.56	133.36	194.31
- THB	28.53	-	-	-
- USD	881.23	494.90	83.00	577.90
<b>ក. តាមសំរាប់ / C. By Sector</b>	<b>2,137.83</b>	<b>1,004.85</b>	<b>779.62</b>	<b>1,805.89</b>
<b>I. ហេត្តូរបច្ចេកទេសមួលដឹក / Infrastructure</b>	<b>1,474.58</b>	<b>450.38</b>	<b>701.69</b>	<b>1,172.11</b>
- ដីកជ្ជំពុទ្ធទុទ្ធសម្រាប់ / Transport	1,173.65	55.07	78.48	135.03
- ថាមពល / Energy	133.91	-	163.16	163.16
- ពាកសាស្រើ / Irrigation	-	173.46	99.26	277.93
- ផ្ទៃតុតុងទឹកស្តាត / Water Supply	-	14.00	300.42	315.26
- ផ្សេងៗទៅ / Other Infrastructures	167.02	207.85	60.37	280.73
<b>II. មិនមែនហេត្តូរបច្ចេកទេសមួលដឹក / Non-infrastructure</b>	<b>663.25</b>	<b>554.46</b>	<b>77.93</b>	<b>633.78</b>
- កសិក្សា / Agriculture	121.00	80.90	-	80.90
- សុខភាពបាន / Health	368.58	-	-	-
- អប់រំ / Education	123.66	100.00	27.93	127.93
- អាជីវការណ៍ផ្សេងៗទៅ / Other Priorities	50.00	373.56	50.00	424.95

តារាងទី 5 / Table 5:

## ការចេញផ្លាស់ប្តូរ / Disbursement

ដុល្លារ / លានអូនាមេដាវីក / Unit: USD Million

បរិយាយ / Description	2022	Q1-to Q3	Q4-2023	2023e
		2023		
<b>ក. តាមសំណងយក / A. By Creditor</b>	<b>1,345.10</b>	<b>1,177.98</b>	<b>345.93</b>	<b>1,523.91</b>
<b>I. ទេរភាគី / Bilateral</b>	<b>793.37</b>	<b>498.70</b>	<b>195.69</b>	<b>694.39</b>
<b>1. សហពិភីបច្ចុប្បន្ន / Paris Club</b>	<b>486.09</b>	<b>217.63</b>	<b>101.46</b>	<b>319.09</b>
- បាត់ង់ / France	39.29	0.80	33.52	34.32
- ជប៉ឺន / Japan	386.22	169.44	46.12	215.55
- អាមេរិក / Germany	0.22	5.43	-	5.43
- សាធារណរដ្ឋកម្ពុជា / Republic of Korea	60.36	41.96	21.82	63.78
- ផ្សេងៗទៀត / Others	-	-	-	-
<b>2. មិនមែនសមាជិកបច្ចុប្បន្ន / Non-Paris Club</b>	<b>307.28</b>	<b>281.07</b>	<b>94.24</b>	<b>375.30</b>
- ចិន / China	301.13	275.00	91.25	366.25
- ឥណទាន / India	0.17	0.17	-	0.17
- ថែង / Thailand	5.98	5.90	2.99	8.88
- ផ្សេងៗទៀត / Others	-	-	-	-
<b>II. ពហុភាគី / Multilateral</b>	<b>551.73</b>	<b>679.28</b>	<b>150.24</b>	<b>829.51</b>
- ដែនការអភិវឌ្ឍន៍អាសី / ADB	238.31	261.75	107.94	369.69
- មួលទិន្នន័យបច្ចាសម្បែនអាសី / AIF	-	10.00	-	10.00
- ដែនការវិនិយោគបច្ចាសម្បែនអាសី / AIIB	1.63	26.97	-	26.97
- ដែនការវិនិយោគអីរីប / EIB	13.00	14.10	-	14.10
- មួលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	29.83	12.47	2.44	14.91
- ដែនការពិភពលោក / WB	268.96	353.99	39.85	393.84
- ផ្សេងៗទៀត / Others	-	-	-	-
<b>៣. តាមវិស័យ / B. By Sector</b>	<b>1,345.10</b>	<b>1,177.98</b>	<b>345.93</b>	<b>1,523.91</b>
<b>I. ហេត្តូរចនាសម្ព័ន្ធ / Infrastructure</b>	<b>862.28</b>	<b>735.07</b>	<b>226.36</b>	<b>961.43</b>
- ដឹកជញ្ជូន / Transport	446.71	395.01	123.31	518.32
- ថាមពល / Energy	105.36	89.01	22.55	111.56
- ធ្វើសក្រោះ / Irrigation	138.45	98.50	12.84	111.34
- ផ្ទៃតែងដែនីកសាត / Water Supply	68.76	53.63	24.91	78.54
- ផ្សេងៗទៀត / Other Infrastructures	103.00	98.92	42.75	141.67
<b>II. មិនមែនហេត្តូរចនាសម្ព័ន្ធ / Non-infrastructure</b>	<b>482.82</b>	<b>442.91</b>	<b>119.57</b>	<b>562.48</b>
- កសិកម្ម / Agriculture	5.72	3.94	20.47	24.41
- សុខភាពធម៌ / Health	169.00	57.09	6.71	63.80
- អប់រំ / Education	52.04	36.61	50.01	86.62
- អាជីវការផ្សេងៗទៀត / Other Priorities	256.05	345.27	42.38	387.65

ពាណិជ្ជកម្មទី៦ / Table 6:

គមនេយ្យបង់បន្ថែមទំនួល / Debt Service Payment

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

ផែនតាមក្រុង / Creditor	2022		Q1-to Q3 2023		Q4-2023		2023	
	P	I	P	I	P	I	P	I
<b>I. ទេរភាគី / Bilateral</b>	<b>263.81</b>	<b>81.72</b>	<b>245.93</b>	<b>71.98</b>	<b>30.11</b>	<b>9.47</b>	<b>276.04</b>	<b>81.45</b>
<b>1. សមាជិកក្រឹមបច្ចុប្បន្ន / Paris Club</b>	21.95	4.73	20.52	3.11	8.13	2.59	28.65	5.70
- បាត់វ៉ាន់ / France	3.19	3.05	4.85	1.87	4.13	1.75	8.97	3.62
- ជិំបុន / Japan	11.90	0.83	11.33	0.42	1.61	0.58	12.94	1.01
- អាមេរិក / Germany	-	0.08	-	0.04	-	0.05	-	0.10
- សាសារណរដ្ឋក្រុង / Republic of Korea	6.85	0.77	4.34	0.78	2.39	0.20	6.74	0.98
<b>2. មិនមែនសមាជិកក្រឹមបច្ចុប្បន្ន / Non-Paris Club</b>	<b>241.27</b>	<b>76.74</b>	<b>224.91</b>	<b>68.69</b>	<b>21.98</b>	<b>6.82</b>	<b>246.88</b>	<b>75.51</b>
- ចិន / China	230.25	75.55	216.50	67.83	21.27	6.64	237.77	74.48
- ឥណទាន / India	5.83	0.27	3.12	0.09	-	0.07	3.12	0.16
- ថែង / Thailand	3.10	0.71	3.21	0.58	0.70	0.10	3.91	0.69
- វិំតណាម / Vietnam	2.08	0.21	2.08	0.18	-	-	2.08	0.18
<b>3. ចំណុចមានការរៀបចំពីលក្ខណៈខោះស្រាយូច / Rescheduled Old Debt</b>	<b>0.60</b>	<b>0.25</b>	<b>0.51</b>	<b>0.18</b>	<b>-</b>	<b>0.06</b>	<b>0.51</b>	<b>0.24</b>
<b>II. ពហុភាគី / Multilateral</b>	<b>91.60</b>	<b>27.10</b>	<b>82.90</b>	<b>25.87</b>	<b>20.73</b>	<b>8.28</b>	<b>103.62</b>	<b>34.15</b>
- ពាណាពាណអភិវឌ្ឍន៍អាសី / ADB	63.74	18.64	56.33	16.72	13.57	4.73	69.90	21.45
- មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាសី / AIF	-	-	-	-	-	0.05	-	0.05
- ពាណាពាណវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាសី / AIIB	-	0.32	-	1.32	-	-	-	1.32
- ពាណាពាណវិនិយោគអីរិប / EIB	-	0.47	-	0.86	-	1.01	-	1.86
- មូលនិធិអាកាសធាតុបែបតង (GCF)	-	-	-	-	-	0.02	-	0.02
- មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	1.90	0.82	1.09	0.67	0.82	0.43	1.91	1.10
- មូលនិធិអភិវឌ្ឍន៍នំខីក / NDF	0.19	0.06	0.10	0.03	0.10	0.03	0.20	0.06
- មូលនិធិអីមិចិសម្រាប់ការអភិវឌ្ឍអន្តរជាតិ / OFID	3.50	0.54	2.60	0.43	0.23	0.03	2.84	0.46
- មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ (SCF)	-	-	-	-	-	-	-	-
- ពាណាពាណពិភពលោក / WB	22.25	6.25	22.77	5.84	6.00	1.98	28.78	7.82
- ផ្សេងៗទៀត / Others	-	-	-	-	-	-	-	-
<b>សរុប / Total</b>	<b>355.41</b>	<b>108.82</b>	<b>328.83</b>	<b>97.85</b>	<b>50.84</b>	<b>17.75</b>	<b>379.67</b>	<b>115.60</b>

កំណត់សម្រាប់ / Technical Notes:

P: ប្រាក់ដើម / Principal

I: ករប្បារក់ និងកំណើយផ្សេងៗ / Interest and other fee

បំណុលនៅបានដោយក្នុងប្រព័ន្ធនេះ

Public Domestic Debt

ពាណិជ្ជកម្ម / Table 7:

ចំណេះគម្រោងរបស់រដ្ឋបាល / Public Domestic Debt

ឯកតា / លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2022	Q1-to Q3 2023		2023e
		Q4-2023		
<b>ក. សម្រួលបំណុល / A. Debt Stock</b>	<b>17.51</b>	<b>51.99</b>	<b>52.39</b>	<b>52.39</b>
I. ខែខែ / Short-term	17.51	20.94	12.73	12.73
- ១ ឆ្នាំ / 1-yr	17.51	20.94	12.73	12.73
II. ខែខែខ្លួន / Long-term	-	31.05	39.66	39.66
- ២ ឆ្នាំ / 2-yr	-	25.23	32.31	32.31
- ៣ ឆ្នាំ / 3-yr	-	3.88	5.39	5.39
- ៥ ឆ្នាំ / 5-yr	-	1.94	1.96	1.96
<b>៣. ការចាត់ផ្ទាល់មូលប្រាក់ / Government Securities Issuance</b>	<b>17.51</b>	<b>44.64</b>	<b>13.22</b>	<b>58.26</b>
I. ខែខែ / Short-term	17.51	13.59	4.90	18.60
- ១ ឆ្នាំ / 1-yr	17.51	13.59	4.90	18.60
II. ខែខែខ្លួន / Long-term	-	31.05	8.32	39.66
- ២ ឆ្នាំ / 2-yr	-	25.23	6.85	32.31
- ៣ ឆ្នាំ / 3-yr	-	3.88	1.47	5.39
- ៥ ឆ្នាំ / 5-yr	-	1.94	-	1.96
<b>គ. ការទូទាត់សេវាបំណុល / C. Debt Service</b>	<b>-</b>	<b>10.88</b>	<b>13.56</b>	<b>24.44</b>
- P: ប្រាក់ដើម / Principal	-	10.11	13.18	23.29
- I: ការប្រាក់ / Interest	-	0.77	0.38	1.15

ការផ្តល់ឥណទាននៃបច្ចេកទេស

Government Lending

ពាណិជ្ជ / Table 8:

## គម្រោងសំណងជាមួយនៃរដ្ឋ / Government Lending

ឯកតា ÷ លានអូនាគារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q4 2022	2022	Q1-to Q3 2023	Q4-2023		2023e
				2023	2023e	
<b>ក. សម្រួលបំណុល / A. Debt Stock</b>						
I. តាមប្រភពពីរប្រព័ន្ធទាន់ / By Source of Fund	2,153.44	2,153.44	2,480.43	2,600.28	2,600.28	
- ការផ្តល់ឥណទានធ្លាក់ / Lending	465.21	465.21	748.96	785.63	785.63	
- ការផ្តល់ឥណទានបន្ទី / On-lending	1,688.24	1,688.24	1,731.48	1,814.65	1,814.65	
II. តាមតណាយឱក / By Debtor	2,153.44	2,153.44	2,480.43	2,600.28	2,600.28	
- វិស័យសាធារណៈ / Public Sector	2,153.44	2,153.44	2,477.43	2,590.10	2,590.10	
- វិស័យនកជន / Private Sector	-	-	3.00	10.18	10.18	
<b>ខ. ការផ្តល់ឥណទាន / B. Lending and On-lending</b>	<b>46.23</b>	<b>46.23</b>	<b>799.45</b>	<b>32.84</b>	<b>850.06</b>	
- វិស័យសាធារណៈ / Public Sector	46.23	46.23	792.43	32.84	842.88	
- វិស័យនកជន / Private Sector	-	-	7.01	-	7.18	
<b>ឌ. ការដកចាប់ប្រាក់ / C. Disbursement</b>	<b>210.17</b>	<b>210.17</b>	<b>425.68</b>	<b>102.12</b>	<b>527.80</b>	
- វិស័យសាធារណៈ / Public Sector	210.17	210.17	422.68	95.11	517.79	
- វិស័យនកជន / Private Sector	-	-	3.00	7.01	10.01	
<b>ឃ. ការប្រមូលចំណូលសេវាបំណុល / E. Debt Service Collection</b>	<b>44.20</b>	<b>44.20</b>	<b>110.54</b>	<b>5.40</b>	<b>115.94</b>	
- វិស័យសាធារណៈ / Public Sector	44.20	44.20	110.54	5.38	115.92	
+ ប្រាក់ដើម / Principal	10.75	10.75	74.67	1.72	76.39	
+ ការប្រាក់ និងកម្មដៃ / Interest and other fees	33.45	33.45	35.87	3.66	39.53	
- វិស័យនកជន / Private Sector	-	-	-	0.02	0.02	
+ ប្រាក់ដើម / Principal	-	-	-	-	-	
+ ការប្រាក់ និងកម្មដៃ / Interest and other fees	-	-	-	0.02	0.02	

ការព្យាយក

Projections

ពាណិជ្ជកម្ម / Table 9:

**ព្រៃនន័យតម្លៃខ្លួនសាប់អនុប្រទល់ប្រចាំខែឆ្នាំ២០២៤ / Projections of Monthly External Debt Service Payment by Currency in 2024**

ដុល្លារ / Unit: Million

<b>ប្រឈមខ្លួន / Currency</b>	<b>មករា / Jan</b>	<b>កុម្ភៈ / Feb</b>	<b>មីនា / Mar</b>	<b>មេសា / Apr</b>	<b>ឧសភា / May</b>	<b>មិថុនា / Jun</b>	<b>កក្កដា / Jul</b>	<b>សីហា / Aug</b>	<b>កញ្ញា / Sep</b>	<b>តុលា / Oct</b>	<b>វិច្ឆិកា / Nov</b>	<b>ធ្នូ / Dec</b>	<b>សរុប / Total</b>
CNY	0.13	138.22	170.35	-	-	-	0.79	189.82	169.53	20.00	-	51.97	<b>740.81</b>
EUR	-	-	1.14	1.48	2.85	1.17	1.37	-	1.15	1.47	2.88	1.17	<b>14.69</b>
JPY	187.81	96.90	343.57	36.10	251.46	0.26	158.60	284.91	343.47	36.71	1,338.11	0.31	<b>3,078.22</b>
KRW	552.75	-	773.70	-	2,429.58	995.77	-	549.71	1,077.89	-	2,424.00	2,293.12	<b>11,096.52</b>
SDR	10.23	-	5.67	13.73	10.98	6.17	1.03	8.42	7.95	17.13	10.84	6.14	<b>98.29</b>
THB	25.03	-	-	62.02	-	-	24.83	-	-	61.89	-	-	<b>173.77</b>
USD	0.21	78.68	17.39	2.41	0.68	2.29	29.16	82.76	17.59	2.77	0.66	2.28	<b>236.88</b>

**កំណត់សម្ងាត់ / Technical Notes:**

- ទិន្នន័យខែមករា ឆ្នាំ២០២៤ ជាទិន្នន័យជាក់បៀវិជ្ជ / The data in January 2024 is actual

តារាងទី ១០ / Table 10 :

ក្សោនអនុលែងចំណុចខោចាប់ខ្លួនប្រចាំឆ្នាំ / Projections of Public External Debt

ដុកធានា / លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2024	2025	2026	2027
I. ពិធាននៃការខ្ចោះ / Borrowing Ceiling	1700 SDR Million	1700 SDR Million	1800 SDR Million	1900 SDR Million
	2,380.00	2,380.00	2,520.00	2,660.00
II. ការដកសាកថ្ងាត់ / Disbursement	1,765.24	1,707.44	1,643.84	1,799.52
III. ការទូទាត់សេវាប័ណ្ណល / Debt Service Payment <sup>(1)</sup>	597.13	686.44	790.54	841.56
- ប្រាក់ដើម / Principal	453.70	520.37	602.77	628.34
- ការប្រាក់ និងកំម្មផ្សេងៗ / Interest and Other Fees	143.43	166.07	187.77	213.22
IV. ស្ថិតិមិន្តលប្រជាមសរិត / Public External Debt Stock <sup>(2)</sup>	12,496.97	13,684.05	14,725.12	15,896.30

កំណត់សម្រាប់ / Technical Notes:

(1)- គិតបញ្ហាលទាំងការទូទាត់សេវាប័ណ្ណលនៃប័ណ្ណលមរកដែលបានដោះស្រាយឡើង / Rescheduled old debts are included in the debt service payment.

(2)- គិតបញ្ហាលទាំងស្ថិតិមិន្តលប្រជាមសរិត (ដែលបានដោះស្រាយឡើង និងកំណើនចរចាប់ដោះស្រាយ) / Old debts (rescheduled and under negotiation) are included in the outstanding.

သံတွေ့န ၃

ပြနာလွှာ


Chapter 3

Graphs


## ក្រប្លែង 1 / Graph 1:

### ការពិនិត្យភាពលម័ណ្ឌុជ / Debt Sustainability Analysis (DSA)


៩.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបដោយបន្ទីរ និងសស /  
1.1. PV of Total Public Debt to GDP




៩.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ និងសស /  
1.2. PV of PPG External Debt to GDP




៩.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ការតំឡែ /  
1.3. PV of PPG External Debt to Exports



៩.៤. សេវាបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ការតំឡែ /  
1.4. PPG External Debt Service to Exports



៩.៥. សេវាបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ចំណួលមិនាតាតិ /  
1.5. PPG External Debt Service to Revenue



- អនុបាត់គោល / Threshold
- មូលដ្ឋាន / Baseline
- ប្រវត្តិសាស្ត្រ / Historical
- ជំនួយបច្ចុប្បន្ន / Most extreme shock


## កំណត់សម្ងាត់ / Technical Notes:

PPG: Public and Publicly Guaranteed

ក្របខែ / Graph 2:

គ្រាន់នឹងតម្លៃជាក់សេវាបច្ចុប្បន្នដោយផ្តល់ស្ថិតិថ្មីនៃតម្លៃដើម្បីឆ្នាំ២០២៣ /


Redemption Profile based on Debt Stock as of Year-end 2023



របាយទី ៣ / Graph 3:

ព្រោកនៃភាពុទ្ធសាសន៍ជាមុនប្រចាំខែសម្រាត់ឆ្នាំ២០២៤-២០៣៨ (%) ដល់ឆ្នាំបច្ចុប្បន្ន) /

Projections of Monthly Debt Service Payment for 2024-2038 (% to annual)



<b>ការសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ</b>
<b>អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងក្រប់គ្រងបំណុល</b>
<b>នាយកដ្ឋានក្រប់គ្រងសេវាបំណុល</b>
<b>ផ្ទះលេខ ៩២, សង្កាត់ពូកំ, ឧណ្ណម្ពនេព្យ, រាជធានីភ្នំពេញ</b>
<b>អ៊ីម៉ែល: ddm@mef.gov.kh</b>
<b>Contact Details:</b>
<b>Ministry of Economy and Finance</b>
<b>General Department of International Cooperation and Debt Management</b>
<b>Department of Debt Servicing</b>
St.92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh
E-mail: ddm@mef.gov.kh

